

សេចក្តីថ្លែងការណ៍រួម

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧

**អ្នកស្រី ទេព រន្ទី ត្រូវបានផ្ដន្ទាទោសម្ដងទៀត ខណៈដែលក្រុមសន្តិសុខ
បានប្រើប្រាស់អំពើហិង្សាទៅលើអ្នកគាំទ្រអ្នកស្រី**

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្តែងការសោកស្តាយ ជាខ្លាំងចំពោះការផ្ដន្ទាទោសអ្នកស្រី ទេព រន្ទី ឲ្យជាប់ពន្ធនាគារដោយអយុត្តិធម៌ និងអំពើហិង្សា យ៉ាងអាក្រក់ដែលប្រព្រឹត្តដោយក្រុមសន្តិសុខទៅលើអ្នកគាំទ្ររបស់អ្នកស្រី នៅខាងក្រៅសាលា ដំបូងរាជធានីភ្នំពេញ។

នាព្រឹកនេះ សកម្មជនដីធ្លី និងតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព រន្ទី ត្រូវបានផ្ដន្ទាទោស ពីបទហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស ហើយត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងការតវ៉ាមួយ កាលពីឆ្នាំ២០១៣។ អ្នកស្រីក៏ត្រូវតម្រូវឲ្យបង់ប្រាក់ ពិន័យចំនួន ៥លានរៀល (ប្រហែលជា ១២៥០ ដុល្លារសហរដ្ឋអាមេរិក) និងសំណងជាប្រាក់ចំនួន ៤លានរៀល (ប្រហែលជា ១០០០ ដុល្លារសហរដ្ឋអាមេរិក) ឲ្យទៅដើមបណ្តឹងទី១ និង៥លានរៀល ឲ្យទៅដើមបណ្តឹងទី២ ដែលដើមបណ្តឹងទាំងពីរនាក់នេះគឺជាសន្តិសុខខណ្ឌដូនពេញ។ មិនមាន ភ័ស្តុតាងណាមួយដើម្បីអះអាងបញ្ជាក់ក្នុងការទាមទារសំណងទាំងនោះទេ។

បន្ទាប់ពីសវនាការរបស់អ្នកស្រី ទេព រន្ទី ត្រូវបានផ្អាកអស់រយៈពេលជិត៣សប្តាហ៍ សវនាការ របស់អ្នកស្រី ត្រូវបានបន្តជំនុំជម្រះនៅព្រឹកនេះ ប៉ុន្តែមិនមានភ័ស្តុតាងណាមួយត្រូវបានលើកមក បង្ហាញពីការចោទប្រកាន់អ្នកស្រី ឬបញ្ជាក់ពីអំពើហិង្សាដែលអ្នកស្រីធ្វើទៅលើក្រុមសន្តិសុខ នោះទេ។ ការតវ៉ានៅពេលនោះបានបញ្ចប់ទៅជាមួយនឹងការបង្ក្រាបយ៉ាងហិង្សាជាងគេក្នុង ចំណោមការបង្ក្រាបផ្សេងៗទៀតពីសំណាក់ នគរបាល កម្លាំងប្រដាប់អាវុធ និងក្រុមសន្តិសុខ ទៅលើសហគមន៍ ដែលបណ្តាលឲ្យមនុស្ស៥នាក់រងរបួស ដោយក្នុងនោះមានអ្នកខ្លះបានបាក់ឆ្អឹង ផងដែរ។ ទាំងសាក្សីដាក់បន្ទុកនិងដើមចោទ មិនបានបង្ហាញខ្លួនដើម្បីបញ្ជាក់អះអាងនៅក្នុងសវនាការ ទាំងពីររបស់អ្នកស្រី ទេព រន្ទី នោះទេ ដែលនាំឲ្យមេធាវីការពារក្តីរបស់អ្នកស្រី គ្មានឱកាសដើម្បី សួរដេញដោលបាន។ ផ្ទុយទៅវិញ ក្រឡាបញ្ជីគ្រាន់តែបានអានកំណត់ហេតុ ដែលអះអាងថា បានសរសេរដោយ សាក្សីដាក់បន្ទុកនិងដើមចោទតែប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយ បន្ទាប់ពីបានពិភាក្សាយ៉ាងខ្លី ចៅក្រមជំនុំជម្រះ លោក ឡុង កេសការម្យ នៅតែអាចសម្រេចផ្ដន្ទាទោស

អ្នកស្រី ទេព វន្តី ឲ្យជាប់ពន្ធនាគារ។ បន្ទាប់ពីការប្រកាសសាលក្រម នគរបាលបង្ក្រាបបាតុកម្ម បានចូលទៅក្នុងអគារតុលាការ និងបានរារាំងស្រ្តីបីឯកកម្មយចំនួនដែលបានបង្ហាញខ្លួនក្នុងនាម ជាសាក្សីការពារចុងចោទ មិនឲ្យស្រែកតវ៉ានៅក្នុងអគារតុលាការ។

នេះគឺជាសំណុំរឿងមួយក្នុងចំណោមសំណុំរឿងបីរបស់អ្នកស្រី ទេព វន្តី ដែលត្រូវបាន សើរើឲ្យដំណើរការសារជាថ្មី នៅក្នុងខែសីហា ឆ្នាំ២០១៦ អំឡុងពេលអ្នកស្រីកំពុងត្រូវបានឃុំខ្លួន រង់ចាំសវនាការ ពាក់ព័ន្ធនឹងការតវ៉ាក្នុងយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ។ មកទល់ពេលនេះ អ្នកស្រីត្រូវបានឃុំខ្លួនរយៈពេល១៩២ ថ្ងៃហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

អ្នកនាង ណាលី ពីឡូក នាយិកាឯកជនក្រុមហ៊ុនស្រីស្រីខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា៖ “ជាថ្មីម្តងទៀត ទង្វើរបស់អាជ្ញាធរដែលកំពុងតែដាក់ទោសអ្នកស្រី ទេព វន្តី ដោយសារភាពសកម្មរបស់អ្នកស្រី គឺជាសារមួយសបញ្ជាក់យ៉ាងច្បាស់ ទៅកាន់អ្នកដែល ក្លាហានហ៊ានរិះគន់រាជរដ្ឋាភិបាលថា សំឡេងជំទាស់មិនត្រូវអត់ឱនឲ្យទេនៅក្នុងប្រទេសកម្ពុជា”។

ចាប់តាំងពីម៉ោង ៨និង៣០នាទី ព្រឹកនេះ ប្រជាពលរដ្ឋប្រមាណជា៦០នាក់ បានប្រមូលផ្តុំ គ្នានៅខាងក្រៅតុលាការដើម្បីបង្ហាញការគាំទ្រដល់អ្នកស្រី ទេព វន្តី។ នៅម៉ោងប្រហែល ៩និង ៣០នាទី ក្រុមសន្តិសុខខណ្ឌ៧មករាបានធ្វើការបំបែកយ៉ាងហិង្សាទៅលើស្រ្តីនិងក្មេងៗប្រមាណ ជា៣៥នាក់ ដែលមកពីសហគមន៍នានាក្នុងរាជធានីភ្នំពេញ ខណៈពេលដែលអ្នកទាំងនោះកំពុង អង្គុយជួបជុំគ្នាដោយសន្តិវិធីនៅខាងក្រៅតុលាការ។ ក្រុមសន្តិសុខបានព្យាយាមរុញច្រានអ្នកគាំទ្រ យ៉ាងបង្ខំដើម្បីឲ្យចាកចេញពីខាងមុខតុលាការ។ នៅពេលដែលអ្នកទាំងនោះមិនព្រមចាកចេញ ដោយសារសកម្មភាពហិង្សានោះ ក្រុមសន្តិសុខបានប្រើអំពើហិង្សា និងរុញច្រានអ្នកទាំងនោះ ឆ្លងកាត់ថ្នល់ ដែលបណ្តាលឲ្យស្រ្តីបីនាក់រងរបួស (ស្រ្តីពីរនាក់មកពីសហគមន៍បឹងកក់ និងម្នាក់ ទៀតមកពីសហគមន៍បុរីកីឡា)។

អំឡុងពេលបំបែកយ៉ាងហិង្សាដែលមានមនុស្សជាច្រើននាក់បានស្រែកទៅកាន់ក្រុមសន្តិសុខ សូមឲ្យបញ្ឈប់អំពើហិង្សាទៅលើស្រ្តីទាំងនោះ លោក ម៉ៅ សុជាតិ សកម្មជនគណបក្សសង្គ្រោះជាតិ បានរត់ចូលទៅកាន់ផ្សារទំនើបស៊ីធីម៉ែល នៅទល់មុខតុលាការ ដោយសារក្រុមសន្តិសុខប្រមាណ ជា៨នាក់ បាននិយាយតាមរយៈវីឡូទាក់ទង (អាយកូម) ឲ្យបក្ខពួកដេញតាមលោក។ ភ្លាមៗនោះ ក្រុមសន្តិសុខបានហ៊ុមព័ទ្ធ ទាត់ ដាល់មុខនិងក្បាលរបស់លោកជាច្រើនកន្លែង ដែលធ្វើឲ្យមាន

ការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកដើរផ្សារ ។ សមាជិកសហគមន៍មួយចំនួនបានចូលទៅធ្វើអន្តរាគម
ដើម្បីការពារលោក។ ក្រុមសន្តិសុខបានបង្ខំអ្នកតវ៉ាចូលទៅក្នុងផ្សារទំនើបនោះ ហើយបានចាក់សោរ
ឲ្យអ្នកទាំងនោះនៅខាងក្នុង។

កញ្ញា សុង ស្រីលាភ ដែលស្ថិតក្នុងចំណោមអ្នករងរបួសដោយក្រុមសន្តិសុខថ្ងៃនេះ បាន
មានប្រសាសន៍ថា៖ “ម្តងហើយ ម្តងទៀត! យើងជាអ្នករងរបួសនៅលើផ្លូវដោយក្រុមសន្តិសុខ
ប៉ុន្តែអ្នកស្រី ទេព រន្ទី បែរជាត្រូវបានគេចោទដោយមិនត្រឹមត្រូវថា ជាអ្នកប្រព្រឹត្តអំពើហិង្សានិង
ត្រូវជាប់ពន្ធនាគារទៅវិញ”។ កញ្ញាបន្តទៀតថា៖ “ប្រព័ន្ធតុលាការគឺអសមត្ថភាពទាំងស្រុងហើយ
ក្នុងការផ្តល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ”។

ជាថ្មីម្តងទៀត យើងខ្ញុំសូមសម្តែងការសោកស្តាយចំពោះការផ្តន្ទាទោសអ្នកស្រី ទេព រន្ទី
ដោយគ្មានមូលដ្ឋាននិងសូមសំណូមពរដោយទទួលបានអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់
ចំពោះអ្នកប្រព្រឹត្តអំពើហិង្សានៅថ្ងៃនេះ ដើម្បីធានាយុត្តិធម៌ដល់ជនរងគ្រោះ។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយសង្គមស៊ីវិលដូចខាងក្រោម៖

1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍បន្ទាយស្រី
4. សហគមន៍បឹងប្រាំ
5. សហគមន៍បឹងឈូក
6. សហគមន៍បឹងកក់
7. សហគមន៍បឹងស្រឡៅ
8. សហគមន៍បឹងត្របែក
9. សហគមន៍បុរីកីឡា
10. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
11. អនាគតយុវជនកម្ពុជាអាស៊ាន
12. សម្ព័ន្ធសហជីពកម្ពុជា (CATU)
13. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
14. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
15. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

17. សមាគមអាដហុក (ADHOC)
18. សមាគមមន្ត្រីរាជការកម្ពុជា (CICA)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សមាគមកម្ពុជា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
21. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
22. សហព័ន្ធសហជីពវិស័យទេសចរណ៍សេរីកម្ពុជា (CTSWF)
23. បណ្តាញយុវជនកម្ពុជា (CYN)
24. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បី លុបបំបាត់រាល់ទម្រង់រើសអើង លើស្ត្រីភេទ (NGO-CEDAW)
25. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
26. សហគមន៍ជ័យជំនះ
27. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
28. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
29. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
30. បណ្តាញកសាងសន្តិភាព (CPN)
31. បណ្តាញសហគមន៍ក្នុងសកម្មភាព (ស៊ីអិនអេ)
32. សមធម៌កម្ពុជា (EC)
33. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
34. អង្គការធ្វើការងារលើប្រទេសក្រីក្រ
35. បណ្តាញសហគមន៍អតីតស្ត្រីបឹងកក់
36. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
37. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
38. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
39. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
40. សមាគមយុវជនខ្មែរ (KYA)
41. សហគមន៍ជីវ្តី ភូមិ១ ក្រុងព្រះសីហនុ
42. សហគមន៍ជីវ្តី ភូមិព្រែកដីក ខេត្តកោះកុង
43. សហគមន៍ឡពាង
44. អង្គការមាតាធម្មជាតិ (MN)
45. អង្គការស្ថានសន្តិភាព (PBO)
46. សហគមន៍ភ្នំបាត

47. សហគមន៍ភូមិ២១
48. សហគមន៍ភូមិ២២
49. សហគមន៍ភូមិ២៣
50. អង្គការពន្លត់ខ្មែរ
51. សហគមន៍ព្រៃឡង់
52. បណ្តាញសហគមន៍ជនជាតិដើមភាគតិច ខេត្តព្រះវិហារ
53. សហគមន៍ផ្លូវថ្នល់ភ្លើង
54. សហគមន៍សាមគ្គី៤
55. សមាគមធាងត្នោត (STT)
56. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
57. អង្គការស្រ្តីខ្មែរ
58. សហគមន៍ថ្មគោល
59. សហគមន៍ទួលរ៉ាដា
60. សហគមន៍ទួលសង្កែB
61. សហគមន៍ត្រពាំងអញ្ចាញថ្មី
62. សហគមន៍ទំនប់ពីរ
63. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)